



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

រាជក្រឹត្តកិច្ចកម្មប្រជាធិបតេយ្យ

លេខ: ៣៣៤. ២៩៤. ០២

**អនុក្រើស្យ**  
**ស្តីពី**

**ការគេសប្រព័ន្ធឌាន់កម្មការសម្រាប់បោះឆ្នោតបញ្ជាក់កម្ម**  
**បានក្នុងនៅតាមក្រសួងសង្គម**

**រាជក្រឹត្តកិច្ច**

- បានយើងប្រព័ន្ធគ្នុងនៅព្រះរាជាណាចក្រកម្ពុជា
- បានយើងប្រព័ន្ធគ្នុងនៅព្រះរាជាណាចក្រកម្ពុជា និងការគេសប្រព័ន្ធឌាន់កម្មការសម្រាប់បោះឆ្នោតបញ្ជាក់កម្ម

**នគរបាល**  
**ជាតិ**  
**នគរបាល**

**ទម្រង់ ១..**

គ្រែបានកែសម្រួលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្ម នាតុកម្មនៅក្រោមគ្រប់មុខរបរ ដែលសរស់ជាអក្សរភាគ់ម៉ា ន.ន.ន. ជាយន្ទការដោះស្រាយនិងផ្តល់យោបល់ផ្ទុករដ្ឋបាលក្នុងកម្រិតជាប្រជាជាតិ ដោះស្រាយបញ្ហាក្នុងកម្ម នាតុកម្មគ្រប់មុខសញ្ញាភារ



**ចំណែកអនុការ**  
**សាធារណជន**

**ខ្លួន ២..****គ.គ.ខ. មានសមាសភាពដូចតទៅ៖**

- ផ្តុមត្រីក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	ប្រធាន
- ផ្តុមត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិធាន់៖	អនុប្រធាន
- ផ្តុមលេខាងការក្រសួងពាណិជ្ជកម្ម	អនុប្រធាន
- ផ្តុមលេខាងការក្រសួងពារ៉ាន់តំបន់	អនុប្រធាន
- ផ្តុមលេខាងការក្រសួងមហាថ្ឋី	អនុប្រធាន
- ផ្តុមលេខាងការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
- អគ្គិស្សនការនៃគ្របាលបាត់	អនុប្រធាន
- មេបញ្ជាការកែងកងអគ្គិស្សនកិច្ចប្រជែង	អនុប្រធាន
- អគ្គិបាលនៃគណៈអគ្គិបាលកដ្ឋានីត្រូវពេញ	អនុប្រធាន
- នាយករងខេត្តកាលំយេសមេចនាយករដ្ឋមន្ត្រី	អនុប្រធាន
- ផ្តុមលេខាងការក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	អនុប្រធានប្រចាំការ
- ផ្តុមលេខាងការក្រសួងសង្គមកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
- ផ្តុមលេខាងការក្រសួងព្រៃបចំដែនដី នគរបាលីយកម្ម និងសំណង់	សមាជិក
- ផ្តុមលេខាងការក្រសួងខស្សាបាកម្ម ឬ និងបាមណែល	សមាជិក
- ផ្តុមលេខាងការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
- ផ្តុមលេខាងការក្រសួងទេសចរណ៍	សមាជិក
- ផ្តុមលេខាងការក្រសួងធ្វើការនិងសាសនា	សមាជិក
- ផ្តុមលេខាងការក្រសួងការងារនិងបណ្តុះបណ្តាលវិធាន់៖	សមាជិក
- អនុផ្តុមលេខាងការក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	សមាជិក
- អគ្គិស្សនការក្រុមប្រឹក្សាអគ្គិភ័យុទ្ធផល	សមាជិក
- អគ្គិបាលនៃគណៈអគ្គិបាលខេត្តកណ្តាល	សមាជិក
- ប្រធាននាយកដ្ឋានស្រាវជ្រាវ ចារកិច្ច អគ្គិបញ្ជាការដ្ឋានកង់យោធពលខេមរភូមិទួល	សមាជិក
- ប្រធានការិយាល័យទី២ កនិត់ពាន់គោរក	សមាជិក
- មេធាក់ក្រោមរដ្ឋបាល	សមាជិក
- សមាជិកក្រុមប្រឹក្សាអគ្គិភ័យុទ្ធផលទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
- ទីប្រឹក្សាក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	សមាជិក
- អគ្គិស្សនការនៃអគ្គិស្សនកដ្ឋានការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិធាន់៖	សមាជិក
- អគ្គិស្សនការនៃអគ្គិស្សនកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	សមាជិក
- អគ្គិស្សនការនៃអគ្គិស្សនកដ្ឋានកិច្ចការងារដ្ឋាលនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផល និងយុវវិសម្បទា	សមាជិក



- អត្ថបន្ទីការនៃអត្ថបន្ទីការដ្ឋាន ក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផន និងយុវវិតិសម្បទា សមាជិក
- ប្រធាននាយកដ្ឋានប្រព័ន្ធគន្លឹមគ្រោះពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សមាជិក
- ប្រធានសេវាដីការដ្ឋាន អត្ថស្សីការនៃគ្របាលបាតិនៃក្រសួងមហាថ្វើ សមាជិក
- ប្រធាននាយកដ្ឋានសន្តិសុខថ្មីក្នុង អត្ថស្សីការនៃគ្របាលបាតិនៃក្រសួងមហាថ្វើ សមាជិក
- ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អត្ថស្សីការនៃគ្របាលបាតិនៃក្រសួងមហាថ្វើ សមាជិក
- ប្រធានអង្គភាពអន្តរកតមន៍ អត្ថស្សីការនៃគ្របាលបាតិនៃក្រសួងមហាថ្វើ សមាជិក
- ប្រធាននាយកដ្ឋានចារកម្ម អត្ថស្សីការនៃគ្របាលបាតិនៃក្រសួងមហាថ្វើ សមាជិក
- ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានីរោះ សមាជិក
- ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានីរោះ សមាជិក
- នាយកបេឡាតិចិតិបេសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិធានីរោះ សមាជិក
- អភិបាលនៃគណៈអភិបាលខេត្ត សមាជិកប្រចាំការៗ
- អត្ថលេខាដីការនៃអត្ថលេខាដីការដ្ឋាន ន.ន.ន. គ្រូកំណត់ដោយសេចក្តីសម្រចចរបស់រដ្ឋបានកិច្ចបាល។

### ចំណេះចំណេះ អ្នកដ្ឋាន ន.ន.ន. និងបណ្តុះបណ្តាល

#### ចារ្យតា ៣..-

**ន.ន.ន. មានត្រូវនាទីនិងការកិច្ចដូចតាមខាងក្រោម:**

- តាមដាន ប្រមូលព័ត៌មាន លើកវិធានការទេប់ស្ថាត និងធ្វើអន្តរកតមន៍ដោះស្រាយតាមផ្លូវច្បាប់នៃកល់បញ្ហាកុំដាក់ បាតិកម្មដែលកែត្រួតមានឡើងនៅត្រួតបំផុតសញ្ញា

- ណែនាំគោលការណ៍ និងលើកសំណើដែលកែត្រួតមានឡើងនៅត្រួតបំផុតសញ្ញា

- ធ្វើបាយការណ៍និងលើកសំណើដែលកែត្រួតមានឡើងនៅត្រួតបំផុតសញ្ញា

- សហការជាមួយអង្គភាពដែលត្រួតពាក់ព័ន្ធ និយោជក សហដី សង្គមសុវិល ដើម្បីអភិវឌ្ឍសុខជុមនីយកម្មសង្គម និងការទេនាក់ទេននិងវិធានីរោះ:

- ចុះដោះស្រាយការណ៍កុំដាក់បាតិកម្ម បាតិកម្ម ដល់មូលដ្ឋានបាត់ស្ថិស្ថានតាមការចំណាត់

- ដោះស្រាយការណ៍ការងារបណ្តុះបណ្តាលរលំដោយប្រតិបត្តិរៀងរាល់ និងហានិកបំបាត់បាយបានកិច្ចបាល។

- ធ្វើបាយការណ៍ប្រចាំខែ ប្រចាំពីរខែ ប្រចាំសមាស និងប្រចាំឆ្នាំ

- ចំណេះចំណេះកិច្ចដូចត្រួតដែលកែត្រួតបានប្រចតល់ដូចនេះ។

#### ចារ្យតា ៤..-

**ន.ន.ន. មានអត្ថលេខាដីការដ្ឋានមួយជាអង្គភាពប្រតិបត្តិ ដែលមានទីតាំងនៅក្រសួងសង្គមកិច្ច អគ្គិភ័យុទ្ធផន និងយុវវិតិសម្បទា។**

#### ចារ្យតា ៥..-

**អត្ថលេខាដីការដ្ឋាន ន.ន.ន. មានត្រូវនាទីនិងការកិច្ចដូចតាមខាងក្រោម:**

- រៀបចំនិងអនុវត្តដែលការសកម្មភាពការងារយោះពេលខ្លឹម និងដែលពាកទ្ធបានកិច្ចបាល។



- ពីនិគ្ស តាមដានស្ថានភាពនៃបញ្ហាកូដកម្ម បាតុកម្ម និងលើកអនុសាសន៍ដោយផ្ទុកលើគោលការណ៍  
ច្បាប់ផ្ទុន ន.ស.ហ.

- សិក្សាស្រារប្រារដ្ឋានបានអនុរាជាណ និងលើកអនុសាសន៍ផ្ទុន ន.ស.ហ.

- បាននិរន្តរភាពនិងដំណើរការរដ្ឋបាលបស់ ន.ស.ហ.

- គ្រប់គ្រងមន្ត្រីអគ្គលេខាធិការដ្ឋាន ន.ស.ហ.

- លើកសំណើតែងតាំង ផ្តល់ការកិច្ច បញ្ចប់ពីតាំណែង និងប្រើសិសមត្រួតពិនិត្យការងារ ទីប្រើក្សា និងបុគ្គលិក  
ដាប់កិច្ចសន្យាក្នុងអគ្គលេខាធិការដ្ឋាន

- លើកតាមរបាយចំណាំរដ្ឋបាលបានអគ្គលេខាធិការ ន.ស.ហ.

- គ្រប់គ្រងអនុវត្តចំណាំ ចំណាយជូន និងបញ្ហាសារពើកណ្តាលទ្រព្យ អចលនទ្រព្យរបស់ ន.ស.ហ.

- ផ្សេងៗសិក្សាសាលានិងកិច្ចប្រធូរដៃខែកម្ពុជា ន.ស.ហ.

- ចងច្រោយតែមិននឹងកសារដែលបាតក់បញ្ហានិងបញ្ហាកូដកម្ម បាតុកម្ម

- សហការបាយក្សាយអង្គភាពដែលបាតក់បញ្ហានិងបញ្ហាកូដកម្ម និងការតែងតាំនិងបញ្ហានិងបញ្ហាផ្លូវការ ន.ស.ហ.

- ផ្សេងៗបាយការណ៍ប្រចាំថ្ងៃ ត្រីមាស ធមាស ឬខែ និងបញ្ហាផ្លូវការ ន.ស.ហ.

- បំពេញការកិច្ចផ្សេងៗទៀតដែលប្រចាំថ្ងៃ ន.ស.ហ. ប្រគល់ផ្ទុន។

## ច្បាប់ ៦..

**អគ្គលេខាធិការដ្ឋាន ន.ស.ហ.** ដឹកនាំដោយអគ្គលេខាធិការមួយឱ្យ និងអមដោយអគ្គលេខាធិការដែល  
មួយចំនួន ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យប្រជាមុន ន.ស.ហ.

## ច្បាប់ ៧..

**អគ្គលេខាធិការដ្ឋាន ន.ស.ហ.** មានចែនលាសមីនួនដូចតទៅ៖

- ផ្ទុករដ្ឋបាល ហិរញ្ញវត្ថុ និងបុរកសុប

- ផ្ទុកស្រារប្រារព័ន្ធបណ្តោះបណ្តាល និងចលនាមហាងន

- ផ្ទុកអន្តរការមនុសានិងដោះស្រាយ

- ផ្ទុកសុខុមនិយកមួសង្គមនិងទំនាក់ទំនងវិធីនីរ:

- ផ្ទុកតិយុត្តិ។

អង្គភាពដែលបាលបស់អគ្គលេខាធិការដ្ឋាន ន.ស.ហ. មានត្រូវបានបញ្ជីនៃអនុក្រឹត្យទេ។

## ច្បាប់ ៨..

ផ្ទុកនិមួយគ្រប់ដឹកនាំដោយប្រចាំថ្ងៃ ឬខែ និងអមដោយប្រចាំថ្ងៃ ឬខែ និងបញ្ហាផ្លូវការ ន.ស.ហ.  
គ្រប់គ្រងមួយចំណាំ គ្រប់គ្រងនិងបញ្ហាផ្លូវការ ន.ស.ហ. និងអនុប្រចាំថ្ងៃ ឬខែ និងបញ្ហាផ្លូវការ ន.ស.ហ.

ផ្ទុកនិមួយបានការិយាល័យចំណុះតាមការចំណាត់ថ្នាក់ ការរៀបចំនិងការប្រព័ន្ធដោយប្រជាមុន ន.ស.ហ.  
ចំណុះផ្ទុកនិមួយ គ្រប់គ្រងតែងតាំងដោយប្រចាំថ្ងៃ ឬខែ និងបញ្ហាផ្លូវការ ន.ស.ហ. និងបញ្ហាផ្លូវការ ន.ស.ហ.



## ច្បាសា ៩៣.-

អត្ថលេខាជាតិការដ្ឋាន នគ.ន.ប. មានមត្តិបញ្ជីការងារមកពីក្របខណ្ឌមុខងារសាធារណៈ។ ក្នុងការណាំ  
ជាទាត់ អត្ថលេខាជាតិការដ្ឋានអាចមានមត្តិជាប់កិច្ចសន្យាជីម្បួយបំពេញការងារ។

## ច្បាសា ៩០.-

ត្រូវបែងចែកគោរព៖ កម្មការសម្រាប់ដោះស្រាយបញ្ហាកួដកម្ម ពាណិជ្ជកម្មនៅតាមគ្រប់មុខសញ្ញានៅតាម  
ការណាំ ខណ្ឌ ក្រុង ស្រុក ឬ សង្គម។

សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរែស់គោរព៖ កម្មការសម្រាប់ដោះស្រាយបញ្ហាកួដកម្ម  
ពាណិជ្ជកម្មនៅតាមគ្រប់មុខសញ្ញា នៅតាមការណាំ ខណ្ឌ ក្រុង ស្រុក ឬ សង្គម ត្រូវកំណត់ដោយជីក  
រែស់ការណាំ ខណ្ឌ។

## ច្បាសា ៩១.-

គោរព៖ កម្មការសម្រាប់ដោះស្រាយបញ្ហាកួដកម្ម ពាណិជ្ជកម្មនៅតាមការណាំ ខណ្ឌ ក្រុង ស្រុក ឬ  
សង្គម ត្រូវទទួលខុសត្រូវដោះស្រាយរបស់បញ្ហាកួដកម្ម ពាណិជ្ជកម្មដើម្បីពាក់ព័ន្ធ ដើម្បីបង្កើតស្ថាតិនិងដោះស្រាយ  
របស់ការណាកួដកម្ម ពាណិជ្ជកម្ម ឬ ឬម៉ោងប្រសិទ្ធភាពនិងទាន់ពេលវេលារាយ។

## ចំពុកដឹក

### អ្នកចិត្តនាគិត្យមែនដូចគិត

## ច្បាសា ៩២.-

ធ្វើការដ្ឋានបាន ហិរញ្ញវត្ថុ និងបុកសុប មានគូនាទិនិងការកិច្ចដោចតេជ់៖

- អនុវត្តការងារដ្ឋានប្រចាំថ្ងៃជីវិតនៃអត្ថលេខាជាតិការដ្ឋាន
- រៀបចំលិខិតដ្ឋានបាន ធ្វើកំណត់ហេតុកាលកិច្ចប្រជុំរែស់ នគ.ន.ប.
- គ្រប់គ្រងមត្តិ ឬតុលារិក និងឯកសារដ្ឋានរបស់អត្ថលេខាជាតិការដ្ឋាន
- រៀបចំគ្រប់គ្រងប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- គ្រប់គ្រងចលនប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- គ្រប់គ្រងចលនប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- ធ្វើរបាយការណ៍ប្រចាំខែ គ្រឹះមាស នមាស ៩ខែ និងប្រចាំឆ្នាំ
- ទទួលអនុវត្តការកិច្ចរៀបចំខ្លួន នៃគ្រប់គ្រងប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងប្រចាំឆ្នាំ នៃអត្ថលេខាជាតិការ នគ.ន.ប. ប្រពលដែរ។

## ច្បាសា ៩៣.-

ធ្វើកសារប្រារពីការងារបណ្តុះបណ្តាល និងចលនាមហាងន មានគូនាទិនិងការកិច្ចដោចតេជ់៖

- ប្រមូលព័ត៌មានអំពីប្រភព មូលហេតុ មុខសញ្ញា ដើម្បីដោលបច្ចុប្បន្នបញ្ជីម៉ោងប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- គ្រប់គ្រងសមាសភាព អនុការណ៍ប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- លើកអនុសាសន៍ និងការងារបណ្តុះបណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- រៀបចំខ្លួនប្រចាំថ្ងៃ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន
- រៀបចំខ្លួនប្រចាំឆ្នាំ ឬសប្តាហិរញ្ញវត្ថុ និងបញ្ជីសារពីកណ្តាលរបស់អត្ថលេខាជាតិការដ្ឋាន



- ផ្តល់ព័ត៌មានផ្លូវសាធារណៈនៃការដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្ម
- ទំនាក់ទំនងជាមួយអង្គភាពកីឡាណានីនិងអនុរោគី និយោជក សហដី សង្គមសីវិលពាក់ព័ន្ធ ដើម្បីសប្រោបសម្រលេដដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្ម
- ចាត់វិធានការយោសនាថ្នាល់មាត់ និងបណ្តាញយោសនិកចូលរួមក្នុងការទេប់ស្ថាត់ ដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្ម
- ធ្វើរាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តការកិច្ចដែលអត្ថលេខាជាការ ន.ន.ន. ប្រតិបត្តិនា

#### **ច្បាស់ ១៥.-**

- ផ្តល់ការណ៍ការកិច្ចដែលបានកូដកម្មនិងការកិច្ចដែលបានកូដកម្ម មានកូនាទីនិងការកិច្ចដែលបានកូដកម្ម
- រៀបចំក្រុមអនុការកូដកម្ម ឬការកិច្ចដែលបានកូដកម្ម និងការកិច្ចដែលបានកូដកម្ម
- តាមដាន ផ្តល់យោបល់ផ្លូវគិតារាជកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្មនៅតាមគ្រប់មុខ សញ្ញា នៅតាមរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឬ សង្គម ដែលបានកូដកម្ម បាត់កូដកម្ម
- ចាត់វិធានការរៀបចំការកិច្ចដែលបានកូដកម្ម និងការកិច្ចដែលបានកូដកម្ម បាត់កូដកម្ម
- កោះអព្រឹងការកិច្ចដែលបានកូដកម្ម ដើម្បីធ្វើការដោះស្រាយនៅខ្នាត់ ន.ន.ន.
- សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អនុការកូដកម្ម ដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្ម
- លើកយោបល់ផ្លូវគិតាលេខាជាការ ន.ន.ន. ដើម្បីចាត់វិធានការដោះស្រាយចំពោះករណីដែលចាំបាច់
- ធ្វើរាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តការកិច្ចដែលបានកូដកម្ម ន.ន.ន. ប្រតិបត្តិនា

#### **ច្បាស់ ១៥.-**

- ផ្តល់ការណ៍យកម្មសង្គមនិងទំនាក់ទំនងវិញ្ញាផីរៈ មានកូនាទីនិងការកិច្ចដែលបានកូដកម្ម
- ធ្វើរាយការណ៍ការដោះស្រាយបញ្ហាកូដកម្ម និងការកិច្ចដែលបានកូដកម្ម
- ទំនាក់ទំនងជាមួយនិយោជក សហដី អង្គភាពកីឡាណានីនិងអនុរោគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនិងការសម្របសម្រលេជ្ជាក់ទំនងវិញ្ញាផីរៈ
- តាមដាន ប្រមូលព័ត៌មាន និងលើកអនុសាសន៍សម្របសម្រលេជ្ជាក់ទំនងវិញ្ញាផីរៈ
- រៀបចំការប្រជុំ ធ្វើកំណត់ហេតុ រាយការណ៍របស់ក្រុមការដោះស្រាយបញ្ហាកូដកម្ម និងការកិច្ចដែលបានកូដកម្ម
- សិក្សាស្រាវជ្រាវការអភិវឌ្ឍនិស័យទំនាក់ទំនងវិញ្ញាផីរៈ
- ធ្វើរាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តការកិច្ចដែលបានកូដកម្ម ន.ន.ន. ប្រតិបត្តិនា

#### **ច្បាស់ ១៥.-**

- ផ្តល់ការណ៍យកម្ម មានកូនាទីនិងការកិច្ចដែលបានកូដកម្ម
- សិក្សាស្រាវជ្រាវបញ្ចប់ជាកីនិងអនុសញ្ញាអនុរោគីពាក់ព័ន្ធ
- រៀបចំគោលនយោបាយនិងលិខិតបទដោះស្រាយបញ្ហាកូដកម្ម និងការដោះស្រាយបញ្ហាកូដកម្ម បាត់កូដកម្ម
- លើកវិធានការតាមផ្លូវប្រាប់សម្រាប់ដោះស្រាយករណីកូដកម្ម បាត់កូដកម្ម



- ចូលរួមក្នុងការដោះស្រាយករណីក្នុងកម្មវិធី នាត់កម្ម តាមមូលដ្ឋានដាក់ស្ថិជា
- ផ្សេងៗពាក្យបណ្តឹងទៅស្ថាបនគុណភាពដើម្បីដោះស្រាយក្នុងកម្មវិធី នាត់កម្ម តាមនឹកិតិវិធីច្បាប់
- ដាក់ណាងចុរ ន.ន.ន. តាមការប្រគល់សិទ្ធិ
- ធ្វើបាយការណាប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ទទួលអនុគត់ការកិច្ចឱ្យដោះស្រាយក្នុងកម្មវិធី នាត់កម្ម ប្រគល់ដូន។

**ចំណុចទី៥**  
**នយោបាយនយោបាយនយោបាយ ន.ន.ន.**

**ច្បាស់ ១៧..**

ន.ន.ន. ត្រូវដឹងប្រជុំការយកឡើងប្រុងប្រយោជន៍ និងក្នុងមួយឆ្នាំ។ ក្នុងករណីចំណាត់  
ន.ន.ន. អាចប្រជុំនាល់សម្រាប់បាន តាមការអនុវត្តន៍ប្រពាណ។

**ច្បាស់ ១៨..**

ន.ន.ន. មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសង្គមកិច្ច អគិតយុទ្ធផល និងយុវនិតិសម្បទា។

**ចំណុចទី៦**  
**ប្រព័ន្ធបច្ចនាល់**

**ច្បាស់ ១៩..**

ន.ន.ន. មានប្រកាសនៃបានផ្តល់ជូនដោយរាជរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល ប្រចាំឆ្នាំរបស់ក្រសួងសង្គមកិច្ច អគិតយុទ្ធផល និងយុវនិតិសម្បទា។

ន.ន.ន. មានសិទ្ធិទទួលនិងគ្រប់គ្រងមូលនិធិដែលបានមកពីប្រកាសហិរញ្ញប្រព័ន្ធសហប្រតិបត្តិការ អនុរាជកិតិវិធី និងពីប្រកាសដោះស្រាយក្នុងកម្មវិធី នាត់កម្ម ប្រចាំឆ្នាំ។

**ច្បាស់ ២០..**

គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្មវិធី នាត់កម្ម នៅតាមគ្រប់មុខសញ្ញា នៅតាមរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឬ សង្កាត់ ត្រូវមានមធ្យាបាយសម្រាប់ប្រើប្រាស់ និងរាជរដ្ឋាភិបាលក្នុងក្រុងក្រុង ឬវិកាដែនរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឬ សង្កាត់។

គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាក្នុងកម្មវិធី នាត់កម្ម នៅតាមគ្រប់មុខសញ្ញា នៅតាមរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឬ សង្កាត់ មានសិទ្ធិទទួលនិងគ្រប់គ្រងមូលនិធិដែលបានមកពីប្រកាសហិរញ្ញប្រព័ន្ធសហប្រតិបត្តិការ អនុរាជកិតិវិធី និងពីប្រកាសដោះស្រាយក្នុងកម្មវិធី នាត់កម្ម ប្រចាំឆ្នាំ។

**ចំណុចទី៧**  
**អនុរោងច្បាប់**

**ច្បាស់ ២១..**

ក្រាយអនុក្រឹត្យនេះចូលបានរាយ លិខិតបទដ្ឋានដែលមានមុន ត្រូវបន្ទាន់ក្រុងក្រុងក្រុងក្រុង បទដ្ឋានចូលដែលមានមុន។



**ចំណេកជីវិត  
នគរបាលប្រជាធិបតេយ្យ**

**ចារច្ឆាស់ ២២..**

សេចក្តីសម្រេចលើខោក សសរ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ និងបទប្រជាធិបតេយ្យណាមួយដែល  
ធ្វើឡើងអនុក្រឹត្យនេះត្រូវទូកជានិភាករណ៍។

**ចារច្ឆាស់ ២៣..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង  
សង្គមកិច្ច អគ្គនាយកុដ្ឋធន និងយុវវិតិសម្បទា រដ្ឋលេខាជាតិការនៃរដ្ឋលេខាជាតិការដ្ឋានមុខងារសាធារណៈ  
រដ្ឋមន្ត្រី រដ្ឋលេខាជាតិការគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះ  
ហាត់លេខាតទៅ។

ព្រះនៅការជានីក្រោមព្រះពុទ្ធឌ្ឋាន និងក្រសួង ឆ្នាំ ២០១៧



សម្រាប់អនុបាលប្រជាធិបតេយ្យ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧

បានយកសេចក្តីជម្រាបដ្ឋីន

សម្រាប់អគ្គនាយកុដ្ឋធន និងក្រសួង

ដើម្បីគោរពស្តីសុំហាត់លេខា

ទីតាំងនៃក្រសួងនិងក្រសួង និងក្រសួងនៃក្រសួង

អុត សំហេណ

**កំណត់ចុះនៅ:**

- ក្រសួងព្រះបរមាណរដ្ឋបាល
- អគ្គនាយកុដ្ឋធនក្រសួងប្រជាធិបតេយ្យ
- អគ្គនាយកុដ្ឋធនក្រសួងពេទ្យសកា
- អគ្គនាយកុដ្ឋធនក្រសួងរៀបរាល់
- អគ្គនាយកុដ្ឋធនក្រសួងរៀបរាល់
- ឧទ្ធភាពិយសអ្នកទេរាយក្រសួង
- ឧទ្ធភាពិយសអ្នកទេរាយក្រសួងព្រះបរមាណរដ្ឋបាល
- ជាមាត្រាំពាក់ព័ន្ធ
- ការកិច្ច
- ឯកសារ ការប្រើប្រាស់

ឧបសម្ព័ន្ធផែនអន្តរក្រឹត្យលេខ ១៣៨. នគរបាល ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៩  
នឹងពីការអនុវត្តន៍យកដាក់ការស្របតាមរាជរដ្ឋាភិបាល និងការស្របតាមរាជរដ្ឋាភិបាល  
បានក្នុងនៃតាមរាជរដ្ឋាភិបាល

នគរបាល និងការស្របតាមរាជរដ្ឋាភិបាល និងការស្របតាមរាជរដ្ឋាភិបាល  
បានក្នុងនៃតាមរាជរដ្ឋាភិបាល

**ន.រ.ប.**

**អនុលេខាទិន្នន័យ ន.រ.ប**

ធ្វើការដូចជាលិកការណាន់ និងប្រកបប្រុប

ធ្វើក្រសារប្រាក់តិចមាន បណ្តុះបណ្តាល  
និងចំណាមិត្តភាព

ធ្វើការអនុវត្តន៍និងដោះស្រាយ

ធ្វើកសុខបុមនីយកម្មសង្គម  
និងទំនាក់ទំនងវិញ្ញានីរោះ

ធ្វើការតិចយុត្តិ

គ.រ.ប. រាជធានី ខេត្ត

គ.រ.ប. ខណ្ឌ ក្រុង ស្រុក

គ.រ.ប. យុំ សង្កាត់

